



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

២២៧៧

ព្រឹត្តិបត្រស្ថិតិ

សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០

អគ្គនាយកដ្ឋានគោលនយោបាយ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ខែតុលា ឆ្នាំ ២០២០

មាតិកា

សេចក្តីអធិប្បាយសង្ខេប ១

តារាងស្ថិតិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៤

១. សូចនាករសេដ្ឋកិច្ចសំខាន់ៗ..... ៤

២. សូចនាករតាមវិស័យ..... ៥

 ២.១. សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់..... ៥

 ២.២. អត្រាប្តូរប្រាក់..... ៦

 ២.៣. ហិរញ្ញវត្ថុសាធារណៈ..... ៦

 ២.៤. ស្ថានភាពពាណិជ្ជកម្ម..... ៨

 ២.៥. ការវិនិយោគឯកជន ១១

 ២.៦. ស្ថានភាពទេសចរណ៍..... ១២

 ២.៧. ស្ថានភាពសំណង់..... ១៣

៣. ថ្លៃទំនិញសំខាន់ៗ និងអត្រាប្តូរប្រាក់លើទំនិញអន្តរជាតិ ១៤

សេចក្តីអធិប្បាយសង្ខេប

សេដ្ឋកិច្ចសកលឆ្នាំ២០២០ រំពឹងថានឹងធ្លាក់ចុះក្នុងអត្រា ៤,៤%^១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រួមទាំងបង្កាក់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច, សង្គម និងហិរញ្ញវត្ថុ នៅក្នុងតំបន់ និងពិភពលោក ។ ទន្ទឹមនេះ, សេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានផលប៉ះពាល់ ជាអវិជ្ជមានលើវិស័យគាំទ្រកំណើនសេដ្ឋកិច្ច មួយចំនួនផងដែរ ។ ជាក់ស្តែង, ចំនួនភ្ញៀវទេសចរអន្តរជាតិ, ការនាំចេញ សម្លៀកបំពាក់, សកម្មភាពនៅក្នុងវិស័យសំណង់និងទុនវិនិយោគពីបរទេស បាននិងកំពុងបន្តធ្លាក់ចុះ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ។ ទោះបីយ៉ាងនេះក្តី, ចំនួនភ្ញៀវទេសចរក្នុងស្រុក, ការនាំចេញក្រៅពីផលិតផលកាត់ដេរ ជាពិសេស កង់, គ្រឿងបន្តុំអេឡិចត្រូនិក, អង្ករ និងផលិតផលកសិកម្មផ្សេងទៀត បានបន្តរក្សាកំណើនល្អ ស្របពេលវេលាដែលរដ្ឋាភិបាល បាននិងកំពុងអនុវត្តវិធានការអន្តរាគមន៍ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។

អតិផរណា និង អត្រាប្តូរប្រាក់^(២) អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ បានកើនឡើងក្នុងអត្រា ២,៨% ខ្ពស់ជាង រយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានអត្រា ២,០% ។ កំណើននេះ បណ្តាលមកពីកំណើន ខ្ពស់នៃក្រុមអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹងក្នុងអត្រា ៤,៤% ។ ទន្ទឹមនេះ អត្រាប្តូរប្រាក់ ជាមធ្យម ៤.០៩៥ រៀល/ដុល្លារអាមេរិក បានកើនឡើង ០,២% ។

ស្ថានភាពហិរញ្ញវត្ថុ សាធារណៈ^(៣) នៅត្រីមាសទី៣ ឆ្នាំ២០២០ នេះ ការប្រមូលចំណូលសរុប អនុវត្តបាន ៤.១៨៩,៩ ប៊ីលានរៀល ស្មើនឹង ១៧,៤% នៃច្បាប់ថវិកាប្រចាំឆ្នាំ ឬបានធ្លាក់ចុះ ៣៤,២% ក្នុងនោះ ចំណូល ចរន្តសរុបអនុវត្តបាន ៤.១៥០ ប៊ីលានរៀល ឬបានធ្លាក់ចុះ ៣៤,២% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ ការថយចុះនេះ បណ្តាលមកពីការថយថយខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច, ការបន្ធូរបន្ថយកាតព្វកិច្ចពន្ធ និងមិនមែនពន្ធរបស់រដ្ឋាភិបាលក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ។ រីឯ ចំណាយសរុបអនុវត្តបាន ៦.៤៨៦,៧ ប៊ីលានរៀល ស្មើនឹង ២១,៦% នៃច្បាប់ថវិកាប្រចាំឆ្នាំ ឬបានកើនឡើង ២០,៣% ក្នុងនោះចំណាយចរន្តសរុបអនុវត្តបាន ៣.៧១៩,៦ ប៊ីលានរៀល បានកើនឡើង ២០,៦% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។ ជារួម អតិរេកចរន្ត ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មានចំនួន ៤៣០ ប៊ីលានរៀល ។

¹ ប្រភពទិន្នន័យ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គិតត្រឹមខែតុលា ឆ្នាំ២០២០
² ប្រភពទិន្នន័យ៖ វិទ្យាស្ថានជាតិស្ថិតិ/ក្រសួងផែនការ និងធនាគារជាតិ នៃកម្ពុជា
³ ប្រភពទិន្នន័យ៖ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

**ពាណិជ្ជកម្មក្រៅ
ប្រទេស^(៤)**

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ការនាំចេញទំនិញ គិតជាទឹកប្រាក់មានទំហំ ៥.៥២៥ លានដុល្លារ បានកើនឡើង ៣៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានអត្រា ២០,១ % ។ កំណើននេះ ទ្រទ្រង់ដោយកំណើនខ្ពស់នៃការនាំចេញកង់ គ្រឿងបន្លំអេឡិចត្រូនិក និងមាស ទៅកាន់ទីផ្សារអាស៊ាន (សិង្ហបុរី និង ថៃ) និងហុងកុង ។ រីឯ ការនាំចូលទំនិញ គិតជាទឹកប្រាក់ សម្រេចបាន ៤.៣២១ លានដុល្លារ បានធ្លាក់ចុះក្នុងអត្រា (-១៥,៣ %) ធៀបនឹងរយៈពេល ដូចគ្នា ឆ្នាំ២០១៩ ដោយសារតែការធ្លាក់ចុះនៃការនាំចូលទោចក្រយានយន្ត (-៤៤,៩%), ប្រេងឥន្ធនៈ (-៤៤,៥%), វាយនភណ្ឌ (-៩%) និងបរិក្ខារសំណង់ (-២៦,៣%)។

ទេសចរណ៍^(៥)

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ កម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិ សរុប ៦៤.៨៥៤ នាក់ បានធ្លាក់ចុះ ៩៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែឥទ្ធិពល នៃការរីករាលដាលនៃជំងឺ កូវីដ-១៩ដែលធ្វើឱ្យការធ្វើដំណើរឆ្លងប្រទេសមានការផ្អាក បណ្តោះអាសន្ន។ ក្នុងបរិការណ៍នេះ, វិស័យទេសចរណ៍ ក៏ដូចជា វិស័យគាំទ្រពាក់ព័ន្ធ នានា បាននិងកំពុងថយចុះសកម្មភាព ។ ទោះបីយ៉ាងនេះក្តី ការធ្លាក់ចុះនៃ ភ្ញៀវទេសចរអន្តរជាតិ ត្រូវបានប៉ះប៉ូវដោយការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុក ដែលភាគច្រើនទៅលំហែកំសាន្ត នៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋានធម្មជាតិ ។

**ការវិនិយោគ
ឯកជន^(៦)**

ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ២១ គម្រោង បានធ្លាក់ចុះ ២៨ គម្រោង ប៉ុន្តែ ទុន វិនិយោគ ចំនួន ៣.៦៩៦ លានដុល្លារអាមេរិក ឬបានកើន ២២០,៧ % ធៀបនឹងត្រីមាស ដូចគ្នា ឆ្នាំ ២០១៩ ។ ទុនវិនិយោគបានកើនឡើងលើគម្រោងសាងសង់ផ្នែកសណ្ឋាគារថ្នាក់ ផ្តោយ៥, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) ។

សំណង់^(៧)

ការអនុម័តលើសំណើគម្រោងសាងសង់មានចំនួន ១.២១៧ គម្រោង បានធ្លាក់ចុះ ១៦៩ គម្រោង និងមានទុនវិនិយោគ ២.០២៥ លានដុល្លារអាមេរិក បានធ្លាក់ចុះ ៣៤,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ការធ្លាក់ចុះនេះ ដោយសារការព្យួរ ឬផ្អាកការសាងសង់ លើគម្រោងជាប្រភេទពាណិជ្ជកម្ម, ទេសចរណ៍ និងលំនៅឋាន។

⁴ ប្រភពទិន្នន័យ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
⁵ ប្រភពទិន្នន័យ៖ ក្រសួងទេសចរណ៍
⁶ ប្រភពទិន្នន័យ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
⁷ ប្រភពទិន្នន័យ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

**ថ្លៃទំនិញសំខាន់ៗ
លើទីផ្សារអន្តរជាតិ**

ទំនិញលើទីផ្សារអន្តរជាតិសំខាន់ៗ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ប្រេងឆៅ (Brent) ថ្លៃជាមធ្យម ៤២,៧ ដុល្លារ/បារ៉ែល និងកៅស៊ូ (TSR20) ថ្លៃជាមធ្យម ១.២៩៧,៤ ដុល្លារ/តោន បានធ្លាក់ចុះក្នុងអត្រា ៣០,៩% និង ៤% រៀងគ្នា ប៉ុន្តែ អង្ករ (បាក់៥%) ថ្លៃ ៤៩៧,៣ ដុល្លារ/តោន និងមាសថ្លៃ ២.០៩៨,១ ដុល្លារ/អោន បានកើនឡើងក្នុងអត្រា ១៧,២% និង ២៩,៧% រៀងគ្នាធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០១៩ ។ ចំណែកឯ សន្ទស្សន៍ថាមពល (Energy Commodity) បានធ្លាក់ចុះ ២៨,៦ % ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។ ការធ្លាក់ចុះផ្នែកថាមពលនេះ ឆ្លុះបញ្ចាំងពីការថមថយក្នុងខ្សែប្រច័ក់ផលិតកម្ម ឧស្សាហកម្មធំៗ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពេលគឺ សហរដ្ឋអាមេរិក និង អឺរ៉ុប ។ ផ្ទុយទៅវិញ សន្ទស្សន៍ថ្លៃមិនមែនថាមពល (Non-Energy Commodity) បានកើន ក្នុងអត្រា ៥,២% និងលោហៈធាតុមានតម្លៃ (Precious Metals) បានកើនក្នុងអត្រា ៣១,២% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។



តារាងស្ថិតិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១. សូចនាករសេដ្ឋកិច្ចសំខាន់ៗ

តារាង 1 ÷ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ

	ឯកតា	ត្រីមាសទី៣			ការប្រែប្រួល
		២០១៨	២០១៩	២០២០	២០២០
សូចនាករមូលដ្ឋាន					
អតិផរណា (មធ្យមប្រចាំត្រីមាស)	%	2.5%	2.0%	2.8%	
អត្រាប្តូរប្រាក់ (មធ្យមប្រចាំត្រីមាស)	រៀល/ ដុល្លារ	4,073	4,086	4,095	0.20%
ហិរញ្ញវត្ថុសាធារណៈ					
ចំណូលចរន្ត	ប៊ីលានរៀល	4,626	6,310	4,150	-34.2%
ចំណាយចរន្ត	ប៊ីលានរៀល	(3,883)	(4,036)	(3,720)	-7.8%
តុល្យភាពថវិកាចរន្ត	ប៊ីលានរៀល	742	2,274	430	-81.1%
ពាណិជ្ជកម្មអន្តរជាតិ					
ទំហំនាំចេញ	លានដុល្លារ	3,363	4,040	5,525	36.7%
ទំហំនាំចូល	លានដុល្លារ	4,511	5,100	4,321	-15.3%
តុល្យភាពពាណិជ្ជកម្ម	លានដុល្លារ	(1,148)	(1,060)	1,203	-213.5%
វិនិយោគឯកជន^(១)					
គម្រោង	ចំនួន	29	49	21	-57.1%
ទុនវិនិយោគ	លានដុល្លារ	1,059	1,153	3,696	220.7%
ទេសចរណ៍					
ភ្ញៀវទេសចរអន្តរជាតិ	ពាន់នាក់	1,374	1,476	64.9	-95.6%
សំណង់					
គម្រោងអនុញ្ញាត	ចំនួន	898	1,386	1,217	-12.2%
តម្លៃសំណង់	លានដុល្លារ	2,667	3,102	2,025	-34.7%
ថ្លៃទំនិញលើទីផ្សារអន្តរជាតិ (មធ្យមប្រចាំត្រីមាស)					
អង្ករ (បាក់៥%)	ដុល្លារ/តោន	403	424	497	17.2%
ប្រេងឆៅ (Brent)	ដុល្លារ/បារ៉ែល	75	62	43	-30.9%
កៅស៊ូ	ដុល្លារ/តោន	1,328	1,352	1,297	-4.0%
មាស	ដុល្លារ/អោន	1,330	1,618	2,098	29.7%

ប្រភព ÷ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិស្ថិតិ

សម្គាល់ (១) ÷ មិនរួមបញ្ចូលគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស

២. សូចនាករតាមវិស័យ


២.១. សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់

តារាង 2 ÷ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (មធ្យមប្រចាំត្រីមាសទី៣)

សូចនាករ	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
មុខទំនិញគ្រប់មុខ	174.7	178.1	183.1	2.8%
អាហារនិងភេសជ្ជៈមិនមែនជាតិស្រវឹង	212.7	217.4	227.0	4.4%
ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់	162.2	171.9	174.6	1.6%
សម្លៀកបំពាក់ និងស្បែកជើង	148.9	151.9	156.2	2.9%
ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត	126.0	127.9	129.4	1.2%
គ្រឿងសង្ហារឹម សម្ភារប្រើប្រាស់ និងការថែទាំ	150.9	152.6	153.2	0.4%
សុខាភិបាល	135.6	136.8	137.1	0.2%
ការដឹកជញ្ជូន	116.8	113.9	108.6	-4.6%
គមនាគមន៍	67.5	67.0	66.6	-0.5%
ការកំសាន្ត និងវប្បធម៌	118.8	119.8	120.4	0.5%
ការសិក្សា	160.4	159.9	165.5	3.5%
ភោជនីយដ្ឋាន	272.1	288.1	298.6	3.6%
ទំនិញ និងសេវាកម្មផ្សេងៗ	145.5	148.2	154.6	4.3%

ប្រភព: វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ (ឆ្នាំគោល ២០០៦)

រូបភាព 1 ÷ ស្ថានភាពប្រែប្រួលអតិផរណា (មធ្យមប្រចាំត្រីមាសទី៣)



ប្រភព: វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ


២.២. អត្រាប្តូរប្រាក់

តារាង 3 ÷ អត្រាប្តូរប្រាក់រៀលធៀបដុល្លារអាមេរិក (មធ្យមប្រចាំត្រីមាស)

អត្រាប្តូរប្រាក់ចុងខែ	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
2016	4,023	4,055	4,094	4,042
2017	4,016	4,047	4,080	4,037
2018	4,012	4,046	4,073	4,047
2019	4,006	4,052	4,086	4,063
2020	4,064	4,087	40,95	

ប្រភព: ធនាគារជាតិនៃកម្ពុជា

រូបភាព 2 ÷ ស្ថានភាពអតិផរណា និងអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក (មធ្យមប្រចាំត្រីមាសទី៣)



ប្រភព: ធនាគារជាតិនៃកម្ពុជា

២.៣. ហិរញ្ញវត្ថុសាធារណៈ


តារាង 4 ÷ តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ (TOFE) -- ត្រីមាសទី៣

បីលានរៀល	ត្រីមាសទី៣			ការប្រែប្រួល ២០២០
	២០១៨	២០១៩	២០២០	
I. ចំណូលក្នុងប្រទេស	4,670	6,321	4,190	-33.7%
១. ចំណូលចរន្ត	4,626	6,310	4,150	-34.2%
ក. ចំណូលសារពើពន្ធ	4,010	5,416	3,888	-28.2%
ខ. ចំណូលមិនមែនសារពើពន្ធ	615	894	262	-70.6%
២. ចំណូលមូលធន	45	55	40	-28.0%

បីលានរៀល	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
II. ចំណាយសរុប	5,861	5,394	6,487	20.3%
១. ចំណាយចរន្ត	3,883	4,036	3,720	-7.8%
ក. ការពារ និងសន្តិសុខជាតិ	982	947	1,068	12.8%
ខ. រដ្ឋបាលស៊ីវិល	2,742	2,915	2,463	-15.5%
គ. ចំណាយការប្រាក់	159	174	189	8.3%
២. ចំណាយមូលធន	1,978	1,358	2,767	103.7%
ឱនភាពចរន្ត (សាច់ប្រាក់)	742	2,274	430	-81.1%
ឱនភាពទូទៅ (សាច់ប្រាក់)	(1,191)	971	(2,297)	-336.5%
III. ហិរញ្ញប្បទាន	1,191	(971)	2,297	-336.5%
១. ហិរញ្ញប្បទានក្រៅស្រុក	413	609	2,437	300.3%
២. ហិរញ្ញប្បទានក្នុងស្រុក	(36)	12	113	853.6%
៣. ប្រតិបត្តិការកំពុងដំណើរការ	814	(1,592)	(528)	-66.8%

ប្រភព: អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រូបភាព 3 ÷ ស្ថានភាពហិរញ្ញវត្ថុសាធារណៈគិតជាបីលានរៀល



ប្រភព: អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


២.៤. ស្ថានភាពពាណិជ្ជកម្ម

តារាង 5 ÷ ការនាំចូលតាមមុខទំនិញសំខាន់ៗ (គិតជាលានដុល្លារអាមេរិក)

មុខទំនិញ	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
ថ្នាំពេទ្យ	59.4	58.1	58.9	1.3%
ភេសជ្ជៈ គ្រឿងស្រវឹង និងបារី	156.2	158.6	129.0	-18.7%
ស្ករស និងប៊ីចេង	9.0	9.9	11.5	16.3%
ប្រេងឆា និងអាហារផ្សេងៗ	85.9	117.4	131.2	11.7%
បរិក្ខារសំណង់	282.8	476.4	351.3	-26.3%
អេឡិចត្រូនិក	114.8	148.4	165.1	11.2%
វាយនភណ្ឌ និងសម្លៀកបំពាក់	1,266.4	1,212.2	1,103.1	-9.0%
ទោចក្រយានយន្ត	341.8	539.1	297.0	-44.9%
គ្រឿងបន្លំរថយន្ត	32.9	33.2	4.8	-85.5%
បរិក្ខារត្រជាក់	11.4	14.7	11.5	-21.8%
ប្រេងឥន្ធនៈ	435.2	480.0	266.6	-44.5%
ដឹកសិកម្ម	58.0	62.0	64.6	4.2%
ផ្សេងៗ	1,384.9	1,789.5	1,726.9	-3.5%
សរុប	4,510.8	5,099.6	4,321.5	-15.3%

ប្រភព: ទំនិញពាណិជ្ជកម្មអន្តរជាតិឆ្លងតាមមាត់ច្រកឆ្នាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រូបភាព 4 ÷ ទំហំនាំចូលបរិក្ខារសំណង់, ប្រេងឥន្ធនៈ, ទោចក្រយានយន្ត និងវាយនភណ្ឌ (លានដុល្លារអាមេរិក)




ប្រភព: ទំនិញពាណិជ្ជកម្មអន្តរជាតិឆ្លងតាមមាត់ច្រកឆ្នាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាង 6 ÷ មុខទំនិញនាំចេញ (គិតជាលានដុល្លារអាមេរិក)

មុខទំនិញ	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
សម្លៀកបំពាក់	2,116.5	2,242.7	2,084.6	-7.0%
ស្បែកជើង	243.6	290.6	243.0	-16.4%
កាបូប	151.6	285.7	233.4	-18.3%
វាយនភណ្ឌផ្សេងៗ	43.4	62.0	78.9	27.2%
គ្រឿងបន្លំអេឡិចត្រូនិក	56.6	35.4	43.3	22.4%
គ្រឿងបន្លំថយន្ត	37.8	46.7	35.3	-24.3%
កង	90.3	110.9	138.2	24.6%
ឈើមូល	0.4	1.4	2.1	47.1%
ឈើកែច្នៃ (Veneer)	0.1	0.2	0.4	77.4%
ក្តាបន្តុះ	24.4	42.1	44.8	6.4%
ឈើកែច្នៃផ្សេងទៀត	11.5	28.0	47.7	70.1%
អង្ករ	99.8	105.6	62.3	-41.0%
ដំឡូងមី	7.6	7.2	3.1	-57.8%
ពោតក្រហម	0.0	0.1	0.1	-2.6%
សណ្តែក	0.4	0.0	0.1	1181.2%
ចេក	5.2	14.9	26.8	79.9%
ស្វាយ	0.3	0.3	0.7	139.1%
ស្វាយចន្ទី	0.5	1.6	0.9	-40.8%
កៅស៊ូ	65.6	61.2	82.1	34.3%
ស្ករ	21.3	15.3	11.7	-23.4%
ផលិតផលធានា	0.2	0.1	0.1	-7.3%
កសិផលផ្សេងទៀត	2.4	2.8	3.8	35.5%
បារី	5.2	4.8	1.8	-63.2%
ខ្សែភ្លើង និងបង្កុំខ្សែភ្លើង	14.4	23.6	38.3	62.5%
សំបកកំប៉ុង និងគម្របកំប៉ុង	0.1	0.5	0.0	-99.7%
មាស	0.0	148.1	1,630.2	1000.4%
ផ្សេងៗ	363.1	508.1	710.8	39.9%
នាំចេញសរុប	3,362.5	4,040.0	5,524.6	36.7%


ប្រភព: ទំនិញពាណិជ្ជកម្មអន្តរជាតិឆ្លងតាមមាត់ច្រកគយពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រូបភាព 5 ÷ ស្ថានភាពមុខទំនិញនាំចេញសំខាន់ៗ (គិតជាលានដុល្លារអាមេរិក)



ប្រភព: ទំនិញពាណិជ្ជកម្មអន្តរជាតិឆ្លងតាមមាត់ច្រកគយពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រូបភាព 6 ÷ ស្ថានភាពនាំចេញទៅទីផ្សារអន្តរជាតិ (គិតជាលានដុល្លារអាមេរិក)



ប្រភព: ទំនិញពាណិជ្ជកម្មអន្តរជាតិឆ្លងតាមមាត់ច្រកគយពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


២.៥. ការវិនិយោគឯកជន

តារាង 7÷ ស្ថិតិវិនិយោគវិស័យឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស (អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ការអនុញ្ញាតវិនិយោគដោយ (CDC)	ឯកតា	ត្រីមាសទី៣			ការប្រែប្រួល
		២០១៨	២០១៩	២០២០	២០២០
គម្រោង	ចំនួន	29	49	21	-57.1%
បង្កើតការងារ	ការងារ	1,059	42,612	3,696	-52.5%
ទុនវិនិយោគលើវិស័យ					
កសិកម្ម	លានដុល្លារ	32	10	32	217.1%
ថាមពល	លានដុល្លារ	0	0	40	-
ឧស្សាហកម្ម	លានដុល្លារ	408	272	109	-59.8%
សេវាកម្ម	លានដុល្លារ	550	199	0	-100.0%
ទេសចរណ៍	លានដុល្លារ	68	672	3,515	423.3%
សរុប	លានដុល្លារ	1,059	1,153	3,696	220.7%
ទុនវិនិយោគក្នុងស្រុក	លានដុល្លារ	769	332	1,804	443.6%
ទុនវិនិយោគបរទេស	លានដុល្លារ	290	821	1,892	130.6%

ប្រភព: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រូបភាព 7÷ ធានាភាពវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស



ប្រភព: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


២.៦. ស្ថានភាពទេសចរណ៍

តារាង ៨ ÷ ចំនួនភ្ញៀវទេសចរអន្តរជាតិ

ស្ថានភាព	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
សរុប	1,374,373	1,455,193	64,854	-95.6%
តាមផ្លូវអាកាស	954,798	976,293	36,325	-96.5%
ភ្នំពេញ	464,217	467,501	29,351	-94.0%
សៀមរាប	425,995	314,748	7	-100.0%
កងកេង	64,586	194,044	6,967	-97.0%
តាមផ្លូវគោក និងផ្លូវទឹក	419,575	435,970	28,529	-93.5%
ផ្លូវគោក	396,481	420,231	28,524	-93.2%
ផ្លូវទឹក	23,094	15,739	5	-100.0%


ប្រភព: ក្រសួងទេសចរណ៍

រូបភាព ៨ ÷ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ (គិតជា %)



ប្រភព: ក្រសួងទេសចរណ៍

រូបភាព ១៖ កំណើនភ្ញៀវទេសចរអន្តរជាតិ (គិតជា %)



ប្រភព: ក្រសួងទេសចរណ៍


២.៧. ស្ថានភាពសំណង់

តារាង ១៖ គម្រោងអនុញ្ញាតសាងសង់

គម្រោងសុំសាងសង់តាមប្រភេទសំណង់	ឯកតា	ត្រីមាសទី៣			ការប្រែប្រួល
		២០១៨	២០១៩	២០២០	២០២០
សាធារណៈ	ចំនួន	6	30	12	-60.0%
លំនៅឋាន និងភូមិត្រី៖	ចំនួន	744	1,138	727	-36.1%
ឧស្សាហកម្ម	ចំនួន	24	74	365	393.2%
សំណង់ពាណិជ្ជកម្ម	ចំនួន	85	95	71	-25.3%
សំណង់ទេសចរណ៍	ចំនួន	34	42	30	-28.6%
សំណង់វិនិយោគផ្សេងៗ	ចំនួន	5	7	9	28.6%
សរុប	ចំនួន	898	1,386	1,217	-12.2%
តម្លៃសាងសង់	លានដុល្លារ	2,667	3,102	2,025	-34.7%

ប្រភព: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

រូបភាព 10 ÷ កំណើនផ្ទៃក្រឡាសាងសង់តាមប្រភេទ (គិតជា %)



ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៣. ថ្លៃទំនិញសំខាន់ៗ និងអត្រាប្តូរប្រាក់លើទីផ្សារអន្តរជាតិ

តារាង 10 ÷ ថ្លៃទំនិញប្រើប្រាស់លើទីផ្សារអន្តរជាតិជាមធ្យមប្រចាំត្រីមាស (គិតជាដុល្លារអាមេរិក)

មុខទំនិញ	ឯកតា	ទីផ្សារ	ត្រីមាសទី៣			ការប្រែប្រួល
			២០១៨	២០១៩	២០២០	
អង្ករ	ដុល្លារ/តោន	បាងកក	403	424	497	17.2%
ប្រេងនៅ Brent	ដុល្លារ/បារ៉ែល	ក្រុងឡុងដ៍	75	62	43	-30.9%
កៅស៊ូ	ដុល្លារ/តោន	សិង្ហបុរី	1,328	1,352	1,297	-4.0%
មាស	ដុល្លារ/អោន	ក្រុងឡុងដ៍	1,330	1,618	2,098	29.7%
ពោតក្រហម	ដុល្លារ/តោន	ស៊ីកាហ្គោ	158	170	154	-9.4%
សណ្តែកសៀង	ដុល្លារ/តោន	ស៊ីកាហ្គោ	389	365	396	8.7%
ប្រេងដូង	ដុល្លារ/តោន	រ៉ូតធើឌី	905	700	967	38.1%
ស្ករស	ដុល្លារ/តោន	ក្រុងឡុងដ៍	380	363	382	5.2%


ប្រភព៖ គេហទំព័រធនាគារពិភពលោក

តារាង 11 ÷ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់លើទីផ្សារអន្តរជាតិជាមធ្យមប្រចាំត្រីមាស (ឆ្នាំគោល ២០១០=១០០)

មុខទំនិញ	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
ប្រេងឥន្ធនៈ	73	60	42	-29.6%
ផលិតផលកសិកម្ម	85	82	87	5.8%
ម្ហូបអាហារ	88	85	91	6.4%
ឈើ	86	84	87	4.3%
ជីកីមី	85	81	74	-8.6%

ប្រភព៖ គេហទំព័រធនាគារពិភពលោក (<http://www.worldbank.org/en/research/commodity-markets>)

រូបភាព 11 ÷ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់លើទីផ្សារអន្តរជាតិ (ត្រីមកញា ឆ្នាំ២០២០)



ប្រភព៖ គេហទំព័រធនាគារពិភពលោក (<http://www.worldbank.org/en/research/commodity-markets>)

តារាង 12 ÷ អត្រាប្តូរប្រាក់លើទីផ្សារអន្តរជាតិធៀបនឹងដុល្លារអាមេរិក (ចុងត្រីមាស)

រូបិយប័ណ្ណ	ត្រីមាសទី៣			ការប្រែប្រួល
	២០១៨	២០១៩	២០២០	២០២០
ជប៉ុន (យ៉េន)	113.7	107.9	105.6	-2.1%
ហុងកុង (ដុល្លារ)	7.8	7.8	7.7	-1.1%
សិង្ហបុរី (ដុល្លារ)	1.4	1.4	1.4	-0.8%
ម៉ាឡេស៊ី (រឹងហ្គីត)	4.1	4.2	4.2	-0.7%
ហ្វីលីពីន (ប៉េសូ)	53.9	51.8	48.4	-6.6%
ថៃ (បាត)	32.2	30.5	31.6	3.6%
ឥណ្ឌូនេស៊ី (រូព្យា)	14,899.0	14,184.5	14,886.9	5.0%
កូរ៉េខាងត្បូង (វ៉ុន)	1,109.3	1,202.0	1,167.9	-2.8%
តៃវ៉ាន់ (ដុល្លារ)	30.5	31.0	29.0	-6.5%
ចិន (រ៉េនមីនប៊ី)	6.9	7.1	6.8	-4.3%
ឡាវ (គីប)	8,502.5	8,703.9	9,015.4	3.6%
វៀតណាម (ដុង)	23,318.5	23,153.7	23,139.0	-0.1%
ឥណ្ឌា (រូពី)	72.3	70.3	73.7	4.8%
រុស្ស៊ី (រូប)	65.6	64.6	79.1	22.4%
អូស្ត្រាលី (ដុល្លារ)	1.4	1.5	1.4	-4.8%
អង់គ្លេស (ផោន)	0.8	0.8	0.8	-4.4%
អ៊ីរ៉ង់ (អ៊ីរ៉ង់)	0.9	0.9	0.9	-6.5%

ប្រភព: OANDA (Internet)